



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
~*~

ក្រសួងសុខាភិបាល

លេខ. **០០១៣.អប.ក/ឱ.អប.ក**

រាជធានីភ្នំពេញ, ថ្ងៃទី **២១** ខែ **មករា** ឆ្នាំ២០១៣

ប្រកាស
ស្តីពី

ការបែងចែកការកិច្ចលើការគ្រប់គ្រងប្រមូលចំណូលពីការ
ផ្តល់សេវាសាធារណៈរបស់ក្រសួងសុខាភិបាល

រដ្ឋមន្ត្រីក្រសួងសុខាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩០៨/១០៥៥ចុះថ្ងៃទី២៥ កញ្ញា ២០០៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម ០២/នស/៩៤ចុះថ្ងៃទី២០ កក្កដា ១៩៩៤ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម នស/រកម/០១៩៦/០៦ចុះថ្ងៃទី២៤ មករា ១៩៩៦ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រម ជស/រកម/០៦៩៦/០២ចុះថ្ងៃទី១៧ មិថុនា ១៩៩៦ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងឱសថ
- បានឃើញព្រះរាជក្រម នស/រកម/០៦០០/០៩ចុះថ្ងៃទី២១ មិថុនា ២០០០ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវា
- បានឃើញព្រះរាជក្រម នស/រកម/១១០០/១០ចុះថ្ងៃទី០៣ វិច្ឆិកា ២០០០ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ
- បានឃើញអនុក្រឹត្យលេខ៦៧អនក្រ.បកចុះថ្ងៃទី២២ តុលា ១៩៩៧ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ១៣៣អនក្រ.បកចុះថ្ងៃទី២៨ វិច្ឆិកា ២០០៥ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ
- បានឃើញអនុក្រឹត្យលេខ១២២អនក្រ.បកចុះថ្ងៃទី២៨ សីហា ២០០៨ ស្តីពីការគ្រប់គ្រងគ្រឿងសម្លាប់
- បានឃើញប្រកាសលេខ០០៥៣ អ.ប.ស / ឱអបស ចុះថ្ងៃទី០៦កុម្ភៈ២០០៩ របស់ក្រសួងសុខាភិបាលស្តីពីលក្ខខណ្ឌក្នុងការផ្សព្វផ្សាយឱសថនិងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ
- បានឃើញប្រកាសរួមលេខ៩៩៣ សហវ.ប្រកចុះថ្ងៃទី២៨ ធ្នូ ២០១២ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសុខាភិបាល
- បានឃើញប្រកាសរួមលេខ៩៩៤ សហវ.ប្រកចុះថ្ងៃទី២៨ ធ្នូ ២០១២ស្តីពីការផ្តល់រង្វាន់លើកទឹកចិត្តជូនក្រសួងសុខាភិបាល និងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមការចាំបាច់របស់ក្រសួងសុខាភិបាល

សម្រេច

ប្រការ១:

ការប្រមូលចំណូលពីការផ្តល់សេវាសាធារណៈសម្រាប់រដ្ឋបាលកណ្តាលនៃក្រសួងសុខាភិបាល និងតាមមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមតម្លៃដែលបាន កំណត់នៅក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសលេខ៩៩៣សហវ.ប្រកចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសុខាភិបាល ។

~*~

ប្រការ២:

ការប្រមូលចំណូលពីកម្រៃសេវាសាធារណៈត្រូវបានប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលបានផ្តល់
ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ៣:

ការគ្រប់គ្រងការប្រមូលចំណូលពីការផ្តល់សេវាសាធារណៈ ត្រូវបានបែងចែកភារកិច្ចដូចខាង
ក្រោម៖

១.សម្រាប់រដ្ឋបាលកណ្តាល៖

- ១.១ ចំណូលពីការផ្តល់សេវាសាធារណៈត្រូវធ្វើការបែងចែកតាមតារាងឧបសម្ព័ន្ធ នៃប្រកាស
រួមលេខ ៩៩៤ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១២៖
- ៥០% បង់ចូលថវិកាជាតិ
 - ៤៩% រក្សាទុកនៅក្រសួងសុខាភិបាល
 - ១% បង់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- ១.២ ដោយឡែកចំពោះលេខរៀងទី៤ - ទី៥ - ទី៦ - ៦.១ - ៦.២ និងទី៧នៅក្នុងតារាងឧបសម្ព័ន្ធ
នៃប្រកាសរួមលេខ ៩៩៤ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១២៖

- ៧០% បង់ចូលថវិកាជាតិ
- ២៩% រក្សាទុកនៅក្រសួងសុខាភិបាល
- ១% បង់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាយកដ្ឋានថវិកា និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល មានភារកិច្ចរៀបចំកិច្ចបញ្ជីកាតណេយ្យ
សម្រាប់ ប្រាក់ចំណូលដែលប្រមូលបាន ព្រមទាំងរៀបចំនីតិវិធីទូទាត់ប្រាក់បុរេប្រទានសម្រាប់ការ
ផ្តល់រង្វាន់លើកទឹកចិត្តជូនក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រដ្ឋទេយ្យករ
ចំណូលត្រូវកត់ត្រាក្នុងបញ្ជីតាមដានការប្រមូលចំណូលតាមរយៈបង្កាន់ដៃបង់ប្រាក់សម្រាប់តាមដាន
ការប្រមូលចំណូល និងការបង់ចំណូលប្រចាំខែរបស់អ្នកប្រមូលចំណូលដែលអនុវត្តនៅក្រោមក្រសួង
សុខាភិបាល។

២.សម្រាប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត៖

- ២.១ ចំណូលពីការផ្តល់សេវាសាធារណៈត្រូវធ្វើការបែងចែកតាមតារាងឧបសម្ព័ន្ធ នៃប្រកាស
រួមលេខ ៩៩៤ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១២៖

- ៥០% បង់ចូលថវិកាជាតិ
- ៤៩% រក្សាទុកនៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត
- ១% បង់ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត

- ២.២ ដោយឡែកចំពោះលេខរៀង ទី៣៤ ស្តីពីការបណ្តុះបណ្តាលអនាម័យចំណីអាហារ ដល់
ចុងភៅ អ្នកគ្រប់គ្រងក្នុងភោជនីយដ្ឋាន នៅក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសរួមលេខ
៩៩៤ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១២៖

- ១០% បង់ចូលថវិកាជាតិ
- ៨៩% រក្សាទុកនៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត
- ១% បង់ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត

ការិយាល័យគណនេយ្យនៃមន្ទីរសុខាភិបាលរាជធានី - ខេត្ត មានភារកិច្ចរៀបចំកិច្ចបញ្ជីកាតណនេយ្យ សម្រាប់ប្រាក់ចំណូល ដែលប្រមូលបាន ព្រមទាំងរៀបចំនីតិវិធីទូទាត់ប្រាក់បុរេប្រទានសម្រាប់ការផ្តល់រង្វាន់លើកទឹកចិត្តជូនមន្ទីរសុខាភិបាល និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត។ រដ្ឋទេយ្យករចំណូល ឬមន្ត្រីដែលបានចាត់តាំងឲ្យទទួលបន្ទុកគ្រប់គ្រងសន្និធិបង្កាន់ដៃបង់ប្រាក់នៃមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវកត់ត្រាក្នុងបញ្ជីតាមដានការប្រមូលចំណូល តាមរយៈបង្កាន់ដៃបង់ប្រាក់ សម្រាប់តាមដានការប្រមូលចំណូល និងការបង់ចំណូលប្រចាំខែ របស់អ្នកប្រមូលចំណូលដែលអនុវត្តនៅក្រោមមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

ប្រការ៤:

សម្រាប់រដ្ឋបាលកណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្តត្រូវ៖
-កំណត់ទីតាំងជាក់លាក់និងមានមន្ត្រីប្រចាំការរាល់ម៉ោងធ្វើការមានលក្ខណៈជាច្រកចេញចូលតែមួយ ដើម្បី ទទួលបម្រើសេវាជូនអតិថិជនឲ្យបានទាន់ពេលវេលាតាមកំណត់
-បិទផ្សាយជាសាធារណៈនូវតារាងឧបសម្ព័ន្ធស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសុខាភិបាល។

ប្រការ៥:

គ្រប់អង្គភាពពាក់ព័ន្ធនៅរដ្ឋបាលកណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្តដែលពាក់ព័ន្ធក្នុងការយកកម្រៃពីសេវាសាធារណៈត្រូវរៀបចំឲ្យមានកន្លែងអ្នកបណ្តឹងតវ៉ាក្នុងករណីមានការអនុវត្តន៍ខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសពីការកំណត់ ឬមានការយឺតយ៉ាវជាដើម។


ប្រការ៦:

អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការដ្ឋានប្រធាននាយកដ្ឋាន ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ប្រការ៧:

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍។

ចម្លងជូន៖
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា
ទីស្តីការគណៈរដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មន្ទីរហិរញ្ញវត្ថុរាជធានី ខេត្ត
ដូចមាត្រា ៦
ឯកសារ-កាលប្បវត្តិ



ប៊ុន ប៊ុនហេង

